

DEMONSTRATIVE, INDEFINITE AND DISTRIBUTIVE PRONOUNS

136. Consider the following sentences:-

136. ចូរពិចារណាមើលឃ្លាខាងក្រោម៖

This is a present from my uncle.

នេះគឺជាអំណោយមួយពីឪពុកមាខ្ញុំ។

These are merely excuses.

ទាំងនេះគឺគ្រាន់តែជាលេសតែប៉ុណ្ណោះ។

Merely = simply = គ្រាន់តែ

Both cars are good; but *this* is better than *that*.

ឡានទាំងពីរនេះគឺសុទ្ធតែល្អ ប៉ុន្តែអាមួយនេះប្រសើរជាងអាមួយនោះ។

Mumbai mangoes are better than *those* of Bangalore.

{*That* (*singular*) } = ប្រើសំរាប់ជំនួស Noun ដែលប្រើខាងដើមរួចហើយដើម្បីកុំឲ្យច្រដែល
{*Those* (*plural*) } = ប្រើសំរាប់ជំនួស Noun ដែលប្រើខាងដើមរួចហើយដើម្បីកុំឲ្យច្រដែល
(មិនប្រើ *this* and *these* សំរាប់ជំនួសទេ)

Mumbai mangoes are better than ^{those} *the mangoes* of Bangalore.

ស្វាយ Mumbai គឺវាល្អជាងស្វាយ Bangalore ។

The climate of Belgaum is like *the climate* of Pune.

អាកាសធាតុ Belgaum គឺដូចគ្នាទៅនឹងអាកាសធាតុនៅ Pune ។

Make haste, *that's* a good boy.

ចូរប្រញាប់ប្រញាល់ នោះគឺជាក្មេងល្អ។

To make haste = ប្រញាប់ប្រញាល់, ធ្វើអ្វីឲ្យប្រញាប់ប្រញាល់

[Here *that* = one who makes haste.]

[*that* នៅទីនេះមានន័យថា គឺអ្នកដែលប្រញាប់ប្រញាល់។]

There is no period in ancient Indian history so glorious as *that* of the Guptas.

មិនមានសម័យកាលណានៅក្នុងប្រវត្តិសាស្ត្របុរាណរបស់ឥណ្ឌាដែលរុងរឿងដូចសម័យកាល
របស់ Guptas នោះទេ។

[Do not write, "as the Guptas"]

[ចូរកុំសរសេរថា "as the Guptas"]

កាលណាយើងដាក់ as the Guptas នោះយើងប្រៀបធៀប Period ជាមួយនិង Guptas មិនមែន
ប្រៀបធៀប Period និង Period ទេ។

My views are quite in accordance with ^{=the views of} *those of* the University Commission.

ទស្សនៈរបស់ខ្ញុំគឺស្របដែរទៅតាមទស្សនៈរបស់គណៈកម្មការសកលវិទ្យាល័យ។

I may have offended, but such was not my intention.

ខ្ញុំអាចធ្វើឲ្យមានការប៉ះពាល់ដល់គេ ប៉ុន្តែនោះមិនមែនជាចេតនារបស់ខ្ញុំនោះទេ។

He was the representative of the King, and as such (=the representative of the King) they honoured him.

គាត់គឺជាអ្នកតំណាងព្រះមហាក្សត្រ ហើយក្នុងឋានៈជាអ្នកតំណាងព្រះមហាក្សត្រអញ្ចឹង ពួកគេ
ផ្តល់កិត្តិយសឲ្យគាត់។

as a competent manager

He is a competent manager and has always been considered as such by his colleges.

Pronoun

គាត់ជានាយកគ្រប់គ្រងមានសមត្ថភាព ហើយតែងតែត្រូវចាត់ទុកថាដូច្នោះ/អញ្ចឹង ដោយសហសេរីករបស់គាត់។

The stranger is welcome as such.

=stranger

ជនចម្បង/ជនបរទេសនោះត្រូវបានស្វាគមន៍ក្នុងឋានៈជាអញ្ចឹង។

That is the Red Fort.

នោះគឺជាផែ Red Fort។

Pron

It will be noticed that the Pronouns in italics are used to point out the objects to which *they* refer, and are, therefore, called **Demonstrative Pronouns**. (Latin *demonstrare*, to show clearly).

ដូចបានកត់សំគាល់ឃើញហើយថា សព្វនាមជាអក្សរផ្តេក (this, those, that, such, these) គឺត្រូវបានគេប្រើដើម្បីគូសបញ្ជាក់អំពី Objects ដែលសព្វនាមទាំងអស់នោះនិយាយសំដៅទៅរក ហើយអាស្រ័យហេតុនេះ គេក៏ហៅឈ្មោះវាថា Demonstrative Pronouns។ (ពាក្យឡាតាំង Demonstrare មានន័យថា បង្ហាញយ៉ាងច្បាស់។)

137. *This, that, etc.* are (Demonstrative) *Adjectives* when they are used with nouns; as,

137. *This, that, វា* ជា Demonstrative Adjectives នៅពេលដែលប្រើជាមួយ Nouns ឧទាហរណ៍:

This book book is mine.
Adj + N
NP(S)

This is my book.
Pron

That pen is yours.

These books are mine.

Those pens are yours.

What was *that* noise? តើសំលេងនោះគឺជាស្តីដែរ?

Noise = សំលេងអ្វីអរ, សំលេងឡូឡា

This horse is better than *that* horse.

សេះនេះគឺល្អជាងសេះនោះ។

All *such* people ought to be avoided.

មនុស្សបែបនេះទាំងអស់គួរតែជៀសវាង។

To avoid = ជៀសវាង

138. *This* refers to what is close as hand, and nearest to the thought or person of the speaker; *that* refers to what is 'over there', farther away, and more remote.

138. *This* គឺនិយាយអំពីអ្វីដែលនៅជិតដៃ ឬក៏នៅជិតបំផុតចំពោះគំនិតឬមនុស្សដែលជាអ្នកនិយាយ គឺនិយាយសំដៅទៅរកអ្វីដែលនៅឯនោះឆ្ងាយជាងនេះ (គឺឆ្ងាយជាងការប្រើ this) ហើយឆ្ងាយជាងនេះ។

139. *That*, with its plural *those*, is used to avoid the repetition of a preceding Noun; as,

139. *That* ដោយ Plural របស់វាគឺ *Those* នោះត្រូវបានគេប្រើដើម្បីជៀសវាសការប្រើច្រើនដែល Noun ដែលនៅខាងមុខ ឧទាហរណ៍

140. When two things which have been already mentioned are referred to, *this* refers to the things last mentioned, *that* to the things first mentioned; as,

140. នៅពេលដែលវត្ថុពីរដែលគេនិយាយរួចហើយ ត្រូវគេនិយាយសំដៅទៅរកវាទៀត ពាក្យ *this* គឺនិយាយសំដៅទៅរកអ្វីដែលនិយាយក្រោយគេ ចំណែក *that* គឺនិយាយសំដៅទៅរកអ្វីដែលគេនិយាយមុនគេ ដូចជា

INDIFINITE PRONOUNS

(Pronouns ដែលមិនជំនួសឱ្យនរណាជាក់លាក់)

141. Consider the following sentences:

141. ចូរពិនិត្យមើលឃ្លាខាងក្រោម:

One hardly knows that what to do.

គេស្ទើរតែមិនដឹងថា ត្រូវធ្វើអ្វីនោះទេ។

Hardly = ស្ទើរតែមិន

One គេហៅថា Indefinite Pronouns ពីព្រោះមិនមានជំនួសឱ្យសព្វនាមណាមួយជាក់លាក់ទេ។

What to do ជានាម ហើយជាកម្មវិធីរបស់ know។

One does not like to say so, but it is only too true.

គេមិនចង់និយាយដូច្នោះទេ ប៉ុន្តែវាគ្រាន់តែជាការពិតតែប៉ុណ្ណោះ។ (វាពិតពេក)

To say so = និយាយអញ្ចឹង

One cannot be too careful of one's (not, his) good name.

គេមិនត្រូវប្រយ័ត្នពេកចំពោះកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខ្លួននោះទេ។

One must not boast of one's own success.

គេមិនត្រូវអួតអំពីជោគជ័យរបស់ខ្លួនឯងនោះទេ។

To boast { *of* / *about* } = អួតក្លែងក្លាង

To boast sth = មានមោទនភាពដែលមានអ្វីៗ

One must use one's best efforts if one wishes to succeed.

គេត្រូវតែធ្វើការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពប្រសិនបើគេមានបំណងចង់ទទួលបានជោគជ័យ។

Effort = កិច្ចខិតខំប្រឹងប្រែង

Best effort = កិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាព

Use = ធ្វើការ

To succeed = ទទួលបានជោគជ័យ

To Wish = មានបំណងប្រាថ្នា

One must not praise one's self.

គេមិនត្រូវលើកសរសើរខ្លួនឯងនោះទេ។

None of his poems are well known.

គ្មានកំណាព្យណាមួយក្នុងចំណោមកំណាព្យរបស់គាត់ល្បីល្បាញនោះទេ។

None of = គ្មានណាមួយក្នុងចំណោម
obj of prep

None *but* fools have ever believed it.

គ្មាននរណាគ្រៅពីមនុស្សឆ្គួតនោះទេដែលជឿរឿងហ្នឹងនោះទេ។

Fool (n) = មនុស្សឆ្គួត

Ever ប្រើសំរាប់សង្កត់ន័យឱ្យពាក្យបដិសេធ ហើយពាក្យនេះគ្មានន័យទេ។

None *but* fools = គ្មាននរណាគ្រៅពីមនុស្សឆ្គួតនោះទេ

e.g. No meeting was ever consider possible.

គ្មាការប្រជុំណាមួយដែលសោះហើយ ត្រូវគេចាត់ទុកថាអាចធ្វើទៅរួចនោះទេ។

To consider { *sth* / *doing sth* } = ពិនិត្យពិចារណា
Noun

To consider Noun $\left\{ \begin{matrix} \text{Noun} \\ \text{Adj} \end{matrix} \right\} =$ ចាត់ទុក...ថាជា...
sth sth

No meeting was consider possible.
n adj

គ្មានកិច្ចប្រជុំណាមួយត្រូវចាត់ទុកថាអាចធ្វើទៅរួចនោះទេ។

No meeting was ever consider possible.

គ្មានកិច្ចប្រជុំណាមួយទាល់តែសោះហើយត្រូវគេចាត់ទុកថាអាចធ្វើទៅរួច។

Ever មានទីតាំងជាមុខ Main Verb

I have no hope to see you again.

ខ្ញុំគ្មានសង្ឃឹមថានឹងបានជួបអ្នកទៀតហើយ។

I have no hope to see ever you again.

ខ្ញុំអត់សង្ឃឹមសោះហើយ/អត់មានសង្ឃឹមអ្វីបន្តិចថានឹងបានជួបអ្នកទៀតហើយ។

[None is a shortened form of not one; yet it is commonly used with plural verbs].

[None គឺជាទំរង់បង្រួមខ្លីរបស់ not one តែទោះបីជាអញ្ចឹងក៏ដោយ None នេះជាទូទៅត្រូវគេប្រើជាមួយ Plural Verbs។]

They (=people in general) say he was lost heavily.

គេ(មនុស្សជាទូទៅ)និយាយថា គាត់ចាញ់ធ្ងន់ធ្ងរណាស់។

They say that one of the local banks has stopped payment. [They say = it is said by some persons.]

គេនិយាយថា ធនាគារមួយក្នុងចំណោមធនាគារក្នុងស្រុកនានា គេចុះទូទាត់ហើយ។

[They say = មនុស្សមួយចំនួនគេនិយាយថាអញ្ចឹង។]

All were drowned.

ទាំងអស់គ្នាសុទ្ធតែលង់ទឹក។

Some are born great.
Subject Adj

មនុស្សមួយចំនួនកើតមកគឺជាមនុស្សអស្ចារ្យ។

To be born = កើត

Great ជា Adj បំពេញន័យឱ្យ Some គេហៅ Some ជា Subject Complement។

Verb Intransitive មួយចំនួនប្រើជាមួយ Adj ដែលមានតួនាទីជា complement របស់ Subject ដែរ។

He escaped unhurt. គាត់គេចរួចខ្លួនដោយគ្មានត្រូវរបួស។
Subject vi complement

She died young. គាត់ស្លាប់ទៅទាំងនៅវ័យក្មេង។
Subject vi adj(C)

Some say he is a sharper.

មនុស្សមួយចំនួនគេនិយាយថា គាត់គឺជាអ្នកលេងបៀរបួនសន្លឹក។

មនុស្សមួយចំនួនគេនិយាយថា គាត់គឺជាអ្នកបោកគេ។

Somebody has stolen my watch. មាននរណាម្នាក់ទៅលួចនាឡិការរបស់ខ្ញុំ។

Nobody was there to rescue the child.

គ្មាននរណាម្នាក់នៅទីនោះដើម្បីជួយសង្គ្រោះដល់ក្មេងនោះទេ។

Few escaped unhurt. មនុស្សពីរបីនាក់ប្រតិចត្រួចបំផុតដែលគេចរួចខ្លួនដោយគ្មានរបួស។(ស្ទើរតែអត់)

Many of them were Gurkhas. ពួកគេភាគច្រើនគឺជាជនជាតិ Gurkhas ។

We did not see *any* of them again.

យើងអត់មានបានឃើញពួកគេណាម្នាក់ក្នុងចំណោមពួកគេនោះជាថ្មីម្តងទៀតនោះទេ។

One or *other* of us will be there.

បើមិនអ្នកនេះក៏អ្នកនោះដែរនៅក្នុងចំណោមពួកយើងនឹងទៅទីនោះ។

One of us = ម្នាក់ក្នុងចំណោមពួកយើង

Do good to *others*. ចូរធ្វើល្អចំពោះអ្នកដទៃ។

Did you ask *anybody* to come? តើអ្នកមានបានស្នើសុំឲ្យនរណាម្នាក់អញ្ជើញមកទេ?

What is *everybody's* business is *nobody's* business?

អ្វីជាកិច្ចការរបស់អ្នករាល់គ្នាមិនចាំបាច់នរណាដឹងនោះទេ។

Be no business of somebody

It is no business of yours who I went out with.

វាមិនមែនជាកិច្ចការរបស់អ្នកទេ ថាខ្ញុំចេញទៅក្រៅជាមួយនរណានោះទេ។

មិនចាំបាច់ដឹងទេ ថាខ្ញុំចេញទៅក្រៅជាមួយនរណានោះទេ។

His words are in everyone's mouth.

គេនិយាយពាក្យរបស់គាត់គ្រប់ៗគ្នា។ (=ពាក្យសំដីរបស់គាត់នៅក្នុងមាត់របស់គេគ្រប់ៗគ្នា។)

(*ពាក្យ One, None, One's, Ever, They, All, Some, Somebody, Nobody, Few, Many, Any, Other(s),

Anybody, Everybody ពាក្យទាំងអស់នេះហៅឈ្មោះថា INDEFINITE PRONOUNS ។

Indefinite Pronouns គឺជាសព្ទនាមដែលមិនជំនួសឲ្យនាមណាជាក់លាក់។

All these Pronouns in italics refer to persons or things in a general way, but do not refer to any person or thing in particular. They are, therefore, called Indefinite Pronouns.

Pronouns ទាំងអស់នេះជាអក្សរផ្អែកគឺនិយាយសំដៅទៅរកមនុស្សឬវត្ថុជាទូទៅ ប៉ុន្តែមិននិយាយសំដៅទៅរកបុគ្គលណាឬវត្ថុណាដោយឡែកនោះទេ។ អាស្រ័យហេតុនេះគេហៅឈ្មោះវាថា Indefinite Pronouns ។

In particular = ជាពិសេស/ដោយឡែក

142. Most of these words also be used as Adjectives.

142. ពាក្យទាំងអស់នេះភាគច្រើនក៏ត្រូវបានប្រើជា Adj ដែរ។

I will take you there *one* day.

ខ្ញុំនឹងនាំអ្នកទៅទីនោះនៅថ្ងៃណាមួយ។/ថ្ងៃណាមួយ ខ្ញុំនឹងនាំអ្នកទៅទីនោះ។

Any fool can do that.

អាត្មាណា/មនុស្សឆ្គួតណា ក៏អាចធ្វើបានដែរកិច្ចការហ្នឹងនោះ។

To take somebody somewhere = នាំ sb ទៅកន្លែងណាមួយ

e.g. to take sb to hospital = នាំ sb ទៅមន្ទីរពេទ្យ

to take sb to there = នាំ sb ទៅទីនោះ

to take sb to town = នាំ sb ទៅលេងក្រុង

Any + singular noun (in affirmative sentence) = ណាមួយក៏ដោយ

Take any book you want.

អ្នកឯងយកសៀវភៅណាមួយក៏បានឲ្យតែអ្នកឯងចង់បាន។

Anything you want will be bought for you.

អ្វីដែលអ្នកចង់បាននឹងត្រូវគេទិញឲ្យ។

He is a man of few words. គាត់ជាមនុស្សសំដីតិច។/មនុស្សមិនសូវចេះមាត់ក។

Some milk was spilt. គេធ្វើឲ្យកំពប់ទឹកដោះគោអស់ខ្លះហើយ។

143. In referring to *anybody, everybody, everyone, anyone, each*, etc. the pronouns he or she is used according to the context; as,

143. នៅក្នុងការនិយាយសំដៅទៅរកពាក្យ *anybody, everybody, everyone, anyone, each*, ។ល។

Pronoun ដែលយើងប្រើគឺប្រើ he ឬ she អាស្រ័យទៅលើបរិបទ។ ឧទាហរណ៍

I shall be glad to help everyone of my boys in his studies.

ខ្ញុំសប្បាយរីករាយណាស់ដែលបានជួយក្មេងៗប្រុសគ្រប់ៗគ្នានៅក្នុងការសិក្សារបស់ពួកគេ។

His ជំនួសឲ្យ everyone។

Note that today it is more usual to use a plural pronoun (they/them/their) except in very formal English.

ចូរកត់សំគាល់ថាសព្វថ្ងៃនេះ វាជាការទូទៅក្នុងការប្រើ Pronoun (they/them/their) លើកលែងនៅក្នុងភាសាអង់គ្លេសផ្លូវការមែនទែន។

Anybody can do it if they try.

នរណាក៏(ដោយក៏)អាចធ្វើកិច្ចការហ្នឹងបានដែរប្រសិនបើអ្នកនោះព្យាយាម។

Each of them had their share.

ពួកគេនីមួយៗសុទ្ធតែមានចំណែក។

www.salarean.com

DISTRIBUTIVE PRONOUNS

Each + Noun + Verb + Object
Adj

Each + Verb + Object
Pron

Each + {of + plural noun} + Verb (Singular)
Pron

144. Consider the following sentences:--

144. ចូរពិនិត្យមើលឃ្លាខាងក្រោម:

Each of the boys gets a prize.

ក្មេងប្រុសម្នាក់ៗក្នុងចំណោមក្មេងប្រុសទាំងអស់សុទ្ធតែទទួលបានរង្វាន់។

Each took it *in turn*.

ម្នាក់ៗយកវត្ថុតាមវេន។

In turn (Expression) = តាមវេន

Either of these roads leads to the railway station.

ក្នុងចំណោមផ្លូវទាំងពីរហ្នឹងណាមួយក៏នាំទៅស្ថានីយ៍រថភ្លើងដែរ។

This road {leads to / goes to} Pochengtong airport.

ផ្លូវនេះនាំទៅដល់/ទៅ អាកាសយានដ្ឋានពោធិចិនគុង។

Either of you can go.

នរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរហ្នឹងគឺអាចទៅបាន។

Either + Noun = មួយណាក្នុងចំណោម
Adj

Either (on its own)
Pron

On its own = តែឯង

Either + of + Plural Noun
Pron

e.g. Either book is important.
Adj

សៀវភៅពីរហ្នឹងមួយណាក៏សំខាន់ដែរ។

I have two books. Either is important.
Adj

ខ្ញុំមានសៀវភៅពីរក្បាល។ មួយណាក៏សំខាន់ដែរ។

Either ប្រើនៅពេលនាម book គេដឹងរួចហើយ។

Either of the books is important.
Pron

សៀវភៅមួយណាក្នុងចំណោមសៀវភៅទាំងពីរហ្នឹងសុទ្ធតែសំខាន់/គឺសំខាន់។

Neither of books is important.

ក្នុងចំណោមសៀវភៅទាំងពីរអាមួយណាក៏ឥតប្រយោជន៍ដែរ។

Neither of the books is important.

ក្នុងចំណោមសៀវភៅទាំងពីរអាមួយណាក៏ឥតប្រយោជន៍ដែរ។

I have two books. Neither is important.

ខ្ញុំមានសៀវភៅពីរក្បាល។ គ្មានមួយណាសំខាន់ទេ។

*Each/ Either/ Neither ប្រើជាមួយ Verb Singular ។

Neither of the accusation is true.

គ្មានការចោទប្រកាន់ណាមួយក្នុងចំណោមការចោទប្រកាន់ទាំងពីរហ្នឹងជាការពិតនោះទេ។

Each, either, neither are called Distributive Pronouns because they refer to persons or things one at a time. For this reason they are always *singular* and as such followed by the verb in the *singular*.

Each, either, neither នេះគេហៅឈ្មោះវាថា Distributive Pronouns ពីព្រោះវានិយាយសំដៅទៅរកមនុស្ស ឬវត្ថុម្តងមួយៗ។ ដោយសារហេតុផលនេះពាក្យទាំងនេះ (*each, either, neither*) គឺជាឯកវចនៈជានិច្ច ហើយដូចនេះ វាបន្តពីក្រោយដោយ Verb ឯកវចនៈដែរ។

At a time = ម្តង

One at a time = ម្តងម្នាក់(ចំពោះមនុស្ស), ម្តងមួយ(ចំពោះវត្ថុ)

The electricity is out a few hours at a time.

ភ្លើងដាច់ម្តងៗពីរបីម៉ោងឯណោះ។

He is away a few weeks at a time.

គាត់ចេញទៅឆ្ងាយម្តងៗពីរបីអាទិត្យឯណោះ។

For this reason = ដោយសារហេតុផលនេះ

... as *such* (= as they are singular)

... ដូចនេះ(=ដោយសារវាជា Singular អញ្ចឹង)

Note—*Each* is used to denote everyone of a number of persons or things taken singular.

សំគាល់: *Each* ត្រូវបានគេប្រើដើម្បីសំគាល់មនុស្សឬវត្ថុមួយចំនួននីមួយៗដែលគេពិចារណាមើលថា តែមួយ។

A number of = មួយចំនួន

A number of persons or things = មនុស្សឬវត្ថុមួយចំនួន

Everyone of a number of persons or things = គ្រប់ៗគ្នាក្នុងចំណោមមនុស្សឬវត្ថុមួយចំនួន

A single day = តែមួយថ្ងៃ

Single (adj) = តែមួយ

Singly (adv) = មួយ

To pass = កន្លងផុតទៅ

Not a single day passed without worries.

គ្មានថ្ងៃណាមួយដែលកន្លងផុតទៅដោយគ្មានការព្រួយបារម្ភនោះទេ។

To take = to consider = ពិចារណាមើល, ពិនិត្យមើល

Either means the one of the other of two.

Either មានន័យថា អាមួយនេះឬអាមួយនោះក្នុងចំណោមពីរ។/បើមិនអាមួយនេះក៏អានោះក្នុងចំណោមពីរ

The one of the other = អាមួយនេះឬអាមួយនោះ/បើមិនអានេះក៏អានោះ

Neither means not the one nor the other of two.

Neither មានន័យថា អាមួយនេះក៏មិនមែនហើយក៏អាមួយនោះក៏មិនមែនក្នុងចំណោមពីរ។

Hence either and neither should be used only in speaking of two persons or things. When *more than two* are spoken of, *any, no one, none* should be used.

ដូច្នេះ *either* និង *neither* គួរតែប្រើក្នុងការនិយាយអំពីមនុស្សឬវត្ថុដែលមានចំនួនពីរតែប៉ុណ្ណោះ។ នៅពេល ដែលចំនួនច្រើនជាងពីរត្រូវបាននិយាយនោះគួរតែប្រើពាក្យ *any, no one, none* ។

145. The position of the pronoun *each* should be noticed. It may have three positions.

145. ទីតាំងរបស់ Pronouns *each* គួរតែធ្វើការកត់សំគាល់។ ពាក្យ *Each* នេះអាចមានទីតាំងបីកន្លែង។

1. Each of the men received a reward.

បុរសម្នាក់ៗក្នុងចំណោមបុរសទាំងអស់នោះសុទ្ធតែទទួលបានរង្វាន់។

2. *Each* of these horses cost five thousand rupees.

សេះនីមួយៗក្នុងចំណោមសេះទាំងនេះមានតំលៃ ៥០០០រូពិ។

Each + noun singular

I bought each of these mangoes for three rupees.

ខ្ញុំទិញស្វាយនីមួយៗក្នុងចំណោមស្វាយទាំងនេះក្នុងតំលៃបីរូពិ។

Each ជា Object ទីតាំងខាងមុខ of phrase

To buy sth for + money = ទិញអ្វីៗថ្លៃ/ក្នុងតំលៃ(ប៉ុន្មាន)

I bought the books for \$50.

ខ្ញុំទិញសៀវភៅហ្នឹងថ្លៃ ៥០ ដុល្លារ។

To sell sth for +money = លក់អ្វីៗថ្លៃ/ក្នុងតំលៃ(ប៉ុន្មាន)

2. These men received *each* a reward. Each ឈរក្រោយ Verb ។

បុរសម្នាក់ៗក្នុងចំណោមបុរសទាំងអស់នេះសុទ្ធតែទទួលបានរង្វាន់។

= បុរសទាំងអស់នេះម្នាក់ៗសុទ្ធតែទទួលបានរង្វាន់។

These horses cost *each* five thousand rupees.

3. These horses cost *five* thousand rupees *each*.

I bought these mangoes for *three* rupees *each*.

Each of the boys

Each (of) them → they each (សំរាប់ប្រើជា Subject)

→ Them each (សំរាប់ប្រើជា Object)

Each of them gets a prize.

ជំនួស Each of them ជា They each

They each gets a prize.

The third order is usual after a numeral. We do not say, 'The men received a reward each'; but we say, 'The men received five hundred rupees each'.


លំដាប់ទីបី គឺជាការប្រើទូទៅ/លំដាប់ធម្មតាក្រោយលេខ។ យើងមិននិយាយថា The men received reward each ប៉ុន្តែយើងនិយាយថា The men received five hundred rupees each ។

(Reward ជាពាក្យ/នាមធម្មតា មិនមែនជាលេខ ដូច្នោះមិនអាចដាក់ each បានទេ)

(ចំណែក five hundred ជាលេខទើបអាចដាក់ each ពីក្រោយបាន។)

146. In the following sentences, *each*, *either*, and *neither* are used as Adjectives; they are followed by nouns of the singular number:--

146. នៅក្នុងឃ្លាខាងក្រោមនេះពាក្យ *each*, *either* និង *neither* ត្រូវបានគេប្រើជា Adjectives ។ វាបន្តពីក្រោយដោយនាមឯកវចនៈ



Prep. Phrase បំពេញនិយម្យ *Each*, *Either*, *Neither*

